



**សុន្ទរកថាបិទសិក្ខាសាលា**

**“បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិ  
កំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨”**

**ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  
និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ**

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨

- ឯកឧត្តម លោកជំទាវ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភាក្រុមប្រឹក្សាធម្មនុញ្ញ  
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរព!
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
- ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន
- ឯកឧត្តម លោកជំទាវ តំណាងអភិបាល រាជធានី ខេត្ត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងគ្រឹះស្ថានសាធារណៈ គ្រឹះស្ថានអប់រំ  
និងសហគ្រាសសាធារណៈ
- លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ជាទីគោរពរាប់អាន!

នារសៀលនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ  
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ក្នុងកម្មវិធីបិទអង្គសិក្ខាសាលា  
“បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨”។  
ក្នុងនាមក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ខ្ញុំសូម  
សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក  
នាងកញ្ញាទាំងអស់ ដែលបានឡើងលើកជាសំណួរ និងសំណូមពរផ្សេងៗ ជាពិសេស ឯកឧត្តម

វាក្នុងទាំងអស់ដែលបានធ្វើរបាយការណ៍ បទបង្ហាញ និងពន្យល់បកស្រាយនូវសំណួរ-ចម្លើយ ក្នុងរយៈពេលពេញមួយថ្ងៃកន្លងមកនេះ។

ខ្ញុំជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិតជាទទួលបាននូវរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ និងយាយជារួម និងសមិទ្ធផលដែលកើតចេញពីការកែទម្រង់រដ្ឋបាលសាធារណៈតាមវិស័យនិយាយដោយឡែក។ សមិទ្ធផលទាំងនេះ គឺជាការចូលរួមចំណែកអនុវត្តប្រកបដោយការប្តេជ្ញាចិត្ត ភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវដែលជាប្រធានស្ថាប័ន និងមន្ត្រីរាជការជំនាញរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លើសពីនេះទៅទៀត សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីសមត្ថភាព និងទស្សនទានដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍប្រទេសនឹងនាំមកភាពសុខដុមរម្យនាដល់ប្រជាពលរដ្ឋខ្មែរ។

ជារួម ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត ពិតជាមានមោទនភាពចំពោះសមិទ្ធផលទាំងនេះ ហើយយើងទាំងអស់គ្នា ត្រូវប្តេជ្ញាជំរុញការអនុវត្តបន្ថែមទៀតនូវកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយត្រូវត្រៀមទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយត្រូវបំពេញផែនការសកម្មភាពកែទម្រង់ទៅជាផែនការសកម្មភាពរបស់អង្គភាពឬនាយកដ្ឋានរបស់ខ្លួន និងត្រូវដាក់បញ្ចូលក្នុងថវិកាកម្មវិធី។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរបស់យើងបានមកដល់ពេលវេលាកំណត់ដែលក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមពិគ្រោះយោបល់គ្នា ក្នុងការរៀបចំតាក់តែងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈបន្តទៀត។ តែក្នុងពេលខាងមុខនេះ ខ្ញុំសូមស្នើសរសេរកម្មវិធីជាតិនេះ សម្រាប់រយៈពេល១០ឆ្នាំតែម្តង (២០១៩-២០២៨) ដើម្បីចំណេញថវិកា ពេលវេលា និងអនុវត្តចំគោលដៅ និងទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែងស្របតាមចក្ខុវិស័យរបស់កម្ពុជា២០៣០ និង២០៥០។

**- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!**

ទន្ទឹមនឹងនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានជម្រាបជូនអង្គសិក្ខាសាលា

រួចហើយអំពីទស្សនទានខ្លះៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ពេលអនាគត។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនោះ គឺថាការងារដែលយើងត្រូវធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ទៅមុខ ត្រូវធ្វើយ៉ាងណាឱ្យរដ្ឋបាលសាធារណៈយើងមានលក្ខណៈទំនើបកម្ម និងមានសមត្ថ ភាពខ្ពស់ដើរមុខវិស័យឯកជនទាំងធនធានមនុស្ស ទាំងបច្ចេកទេស និងទស្សនវិស័យ ក៏ដូចជា ក្របខណ្ឌគតិយុត្ត ដើម្បីបម្រើសេវាសាធារណៈប្រកបដោយគុណភាពខ្ពស់ជូនប្រជាជន នឹងនាំ យកភាពសុខុមរម្យនាពិតប្រាកដជូនដល់ប្រជាជនខ្មែររបស់យើង។ សំណួរសួរថា តើយើងទាំង អស់គ្នាជាមន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ដែលជាឆ្លឹងខ្ពង និងសរសរទ្រូងនៃរដ្ឋបាលសាធារណៈ ត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឱ្យក្លាយខ្លួនជាប្រយោជន៍ និង ជាអ្នកដឹកនាំកិច្ចការងារនេះ ដូច្នោះសូមផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗដូចខាង ក្រោម៖

1. ចំនួនក្របខណ្ឌត្រូវដាក់ក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយជ្រើសរើសមន្ត្រីឱ្យត្រូវជំនាញ និងតែងតាំងអ្នកដែលមាន សមត្ថភាពពិតប្រាកដ
2. រចនាសម្ព័ន្ធដែលមានលក្ខណៈប្រតិបត្តិការ (មិនមែនបង្កើតឡើងដើម្បីមុខតំណែង នោះទេ)
3. ការងារកែទម្រង់ត្រូវមានផែនការសកម្មភាពច្បាស់លាស់ មានថវិកាអនុវត្ត និងប្រព័ន្ធ តាមដានត្រួតពិនិត្យ និងវាយតម្លៃច្បាស់លាស់
4. ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រីដែលមានទេពកោសល្យ ឆន្ទៈម្ចាស់ការ សមត្ថភាព និង ជំនាញវិជ្ជាជីវៈពិតប្រាកដ
5. ប្រើប្រាស់ ICT ដើម្បីគ្រប់គ្រងធនធានមនុស្ស និងផ្តល់សេវាសាធារណៈ
6. គោរពប្រតិបត្តិយ៉ាងម្តងម្កាត់នូវអភិក្រមការងារ ក្រមសីលធម៌ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្ត
7. កម្មវិធីបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីរាជការជាប្រព័ន្ធ និងជាកាតព្វកិច្ច
8. ការធ្វើសវនកម្ម ទណ្ឌកម្មនិងវិន័យ ត្រូវតែអនុវត្តជាប្រព័ន្ធ និងប្រកបដោយប្រសិទ្ធភាព

ជាមួយគ្នានេះដែរ ខ្ញុំសូមបញ្ជាក់ជូនថា ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នាពេលបន្ទាប់ នឹងត្រូវធ្វើការពិគ្រោះយោបល់ផ្ទាល់ជាមួយក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ តាមវិស័យនីមួយៗ ជាពិសេស ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវយក

ចិត្តទុកដាក់ត្រៀមលក្ខណៈចូលរួមពិគ្រោះយោបល់ និងត្រូវប្រជុំពិភាក្សាផ្ទៃក្នុងឱ្យហើយ ថាតើ ចង់ឱ្យគណៈកម្មាការកែទម្រង់រដ្ឋបាលសាធារណៈ ឬ លេខាធិការដ្ឋាននៃគណៈកម្មាធិការកែ ទម្រង់រដ្ឋបាលសាធារណៈជួយកែទម្រង់អ្វី ឬត្រូវធ្វើអ្វីដើម្បីជួយគាំទ្រការងារតាមវិស័យ និងតាម ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យសម្រេចជោគជ័យតាមដំណាក់កាល១ឆ្នាំ ៣ឆ្នាំ ឬ ១០ឆ្នាំ? ដើម្បីដាក់ចូលក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈថ្មី ហើយផ្នែកខាងហិរញ្ញ វត្ថុត្រូវជួយគិតគូររឿងថវិកា សម្រាប់ជួយដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈ។

**- ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា!**

ជាទីបញ្ចប់ ក្នុងនាមក្រសួងមុខងារសាធារណៈនិងគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ជាពិសេសវាគ្មិនដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមក្នុងអង្គសិក្ខាសាលារយៈពេល១ថ្ងៃនេះ។

ខ្ញុំសូមជូនពរជ័យបរវរមហាប្រសើរជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញាទាំងអស់ឱ្យសម្រេចបានជោគជ័យគ្រប់ការងារ មានសុខមង្គលក្នុងគ្រួសារ និងជួប ប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

ខ្ញុំសូមប្រកាសបិទអង្គសិក្ខាសាលា “បូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋ បាលសាធារណៈ២០១៥-២០១៨” ចាប់ពីពេលនេះតទៅ។

**សូមអរគុណ!**